



របាយការណ៍ប្រចាំត្រីមាសទី២

(គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	២៥.២៤៩.៣៤២	២៥.១៦៣.៧៨៤
បំណុលសរុប	២១.១០៩.៧៩៦	២១.២៣៣.៦០៣
មូលធនសរុប	៤.១៣៩.៥៤៦	៣.៩៣០.១៨១
លទ្ធផលហិរញ្ញវត្ថុ (គិតជាលានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩
ចំណូលសរុប	៥៧១.២៤១	៥៦៥.២៧៥
ចំណេញ/(ខាត) មុនបង់ពន្ធ	១៥៩.២០៣	១៤៩.៤៥៤
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ	១២៣.៨១៤	១២០.៥០៧
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	១២២.១៣២	១២២.០០៦
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
អនុបាតសាធារណ	២៥,៧៦%	២៦,៣១%
អនុបាតបំណុលធៀបនឹងមូលធន	៥០៩,៩៥%	៥៤០,២៧%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	១៧១,០៩%	១៦៧,២៧%
អនុបាតឥណទានមិនដំណើរការ ^(*)	២,០០%	១,២៤%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៨៩,៤៣%	៨៨,៨២%
អនុបាតចំណេញភាព	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA) ^(**)	០,៤៩%	០,៥០%
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) ^(**)	៣,០៣%	៣,៣៨%
អនុបាតលទ្ធភាពបង់ការប្រាក់ (ដង)	២,០៣	១,៩១
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	២៨៣,៦៤	៣០៥,២៨
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត	គ្មាន	គ្មាន

^(*) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣


^(**) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខលទ្ធផលលម្អិតសរុប រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ (គិតជាលានរៀល)




ចំណេញ/(ខាត) (គិតជាលានរៀល)



អនុបាតហិរញ្ញវត្ថុ(%)



អនុបាតចំណេញភាព



សមាសភាពក្រុមប្រឹក្សាភិបាល



លោក នាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល



បណ្ឌិត អ៊ិន ចាន់នី
អភិបាលប្រតិបត្តិ



លោក រីថ្មី យូម៉េង
អភិបាលប្រតិបត្តិ



បណ្ឌិត Pieter Kooi
អភិបាលឯករាជ្យ



លោក Ian Samuel Lydall
អភិបាលឯករាជ្យ



លោក Stéphane Mangiavacca
អភិបាលមិនប្រតិបត្តិ



លោក Kenichiro Mori
អភិបាលមិនប្រតិបត្តិ



លោកស្រី Mirjam Janssen
អភិបាលមិនប្រតិបត្តិ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ”) ដែលជាធនាគារពាណិជ្ជកម្មមួយបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (“ផ.ម.ក.”) និងតាងនាមឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូនភាគីពាក់ព័ន្ធអំពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់ធនាគារ សម្រាប់រយៈពេលបីខែ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ស្ទើរគ្រប់វិស័យជំនួញទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ ទោះបីស្ថិតក្នុងស្ថានភាពបែបនេះយ៉ាងណាក៏ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែអាចគ្រប់គ្រងកំណើនអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអនុវត្តតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើតបាននូវលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រាក់បញ្ញើសរុបបានកើនឡើងចំនួន ៧,៨៣ លានដុល្លារអាមេរិក ហើយសមតុល្យឥណទានសរុបបានកើនឡើងចំនួន ៣៣,៦៦ លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០១៩។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣០,១៦ លានដុល្លារអាមេរិក ដោយកើនឡើង ៣,៧៤% ស្មើនឹង ១,០៩ លានដុល្លារអាមេរិក បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។ ធនាគារទទួលបានអនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យមចំនួន ០,៤៩% ដោយថយចុះចំនួន ០,០១% បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំ២០១៩ និងទទួលបានអនុបាតចំណេញធៀបនឹងមូលធនមធ្យមចំនួន ៣,០៣% ដោយថយចុះ ចំនួន ០,៣៥% បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំ២០១៩។

យើងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រអភិវឌ្ឍន៍ធនាគារនៅក្នុងយុគសម័យថ្មីនៃក្រុមហ៊ុនចុះបញ្ជីនិងធ្វើឲ្យធនាគារសម្រេចបាននូវផែនការប្រកបដោយជោគជ័យ។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ហត្ថលេខា និងត្រា

នាយ សឿន

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	ii
សមាសភាពក្រុមប្រឹក្សាភិបាល.....	iv
សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល.....	v
ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ.....	១
ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ.....	១
ខ- លក្ខណៈនៃធុរកិច្ច.....	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ.....	២
ផ្នែកទី ២-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	២
ក-លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក.....	២
ខ-រចនាសម្ព័ន្ធចំណូល.....	៤
ផ្នែកទី ៣-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ.....	៥
ផ្នែកទី ៤-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....	៦
ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ.....	៦
ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ.....	៩
គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល.....	១០
ឃ-ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ.....	១០
ង-ផលប៉ះពាល់នៃអតិផរណា.....	១០
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល.....	១០
ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ.....	១២

ផ្នែកទី១- ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ អេស៊ីលីដា ភីអិលស៊ី
ជាអក្សរឡាតាំង	ACLEDA Bank Plc.
លេខកូដស្តង់ដារ	KH9000900000
ទីស្នាក់ការ	អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	+៨៥៥ (០)២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
លេខទូរសារ	+៨៥៥ (០)២៣ ៤៣០ ៥៥៥
គេហទំព័រ	www.acledabank.com.kh
អ៊ីម៉ែល	acledabank@acledabank.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០០៣០៧៧ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០០០ ចេញដោយក្រសួងពាណិជ្ជកម្ម
លេខអាជ្ញាបណ្ណអាជីវកម្ម	០៦ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ចេញដោយ ធនាគារជាតិ នៃ កម្ពុជា
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជី ឯកសារផ្តល់ព័ត៌មាន	លេខ០៥៣/២០គ.ម.ក./ស.ស.រ. ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចេញដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជី លក់មូលបត្រ	បណ្ឌិត អ៊ុន ចាន់នី

ខ- លក្ខណៈនៃចុះបញ្ជី

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជលក់រាយដែលមានសាខា និងបណ្តាញការិយាល័យធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានចុះបញ្ជីនៅក្នុង ផ.ម.ក. ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ននេះធនាគារមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ រួមមាន៖ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ក្រុមហ៊ុន អេស៊ីលីដា ស៊ីយ៉ូរីធីភីអិលស៊ី និងវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់មុន្នលចុះបញ្ជីលក់មូលបត្រ

- ធនាគារបានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ **មាស** សុពលភាពរយៈពេល២ឆ្នាំ (២០២០ និង ២០២១) ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការអនុវត្តការបង់ពន្ធអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ធនាគារបានដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដោយបានសហការជាមួយ SBI Remit Co., Ltd.។ តាមរយៈភាពជាដៃគូនេះ ប្រជាជនរស់នៅប្រទេសជប៉ុន ជាពិសេសពលករកម្ពុជាដែលធ្វើការនៅប្រទេសជប៉ុន អាចទទួលបាននូវជម្រើសថ្មីបន្ថែមទៀតក្នុងការផ្ញើប្រាក់មកកាន់ប្រទេសកម្ពុជា តាមរយៈ SBI Remit Co., Ltd. និងធនាគារ អេស៊ីលីដា ភីអិលស៊ី។
- ធនាគារបានអភិវឌ្ឍមុខងារបន្ថែមថ្មីក្នុងអេស៊ីលីដាយូនីទែនទំនាក់ទំនងថ្មីទី៤.០ ដែលផ្តល់បទពិសោធន៍ជូនអតិថិជនកាន់តែ ងាយស្រួល និងមានសុវត្ថិភាព ហើយជាពិសេសវាកាន់តែសាមញ្ញ និងទាក់ទាញសម្រាប់អតិថិជននាសម័យបច្ចុប្បន្ន។
- ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាផ្លូវការនៅលើ ផ.ម.ក. នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ការចុះបញ្ជីរបស់ ធនាគារ អេស៊ីលីដា គឺជាការបើកទំព័រសករាជថ្មីនៃប្រវត្តិជោគជ័យជាង២៧ឆ្នាំរបស់ធនាគារ អេស៊ីលីដា និងក្លាយជាធនាគារ ពាណិជ្ជទីមួយដែលបានចុះបញ្ជីនៅលើ ផ.ម.ក.។
- ធនាគារបានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំង និងការការពារពីការរីករាលដាលនៃ ជំងឺកូវីដ-១៩ គាំទ្របុព្វហេតុសប្បុរសធម៌នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីគាំទ្រដល់សកម្មភាព មនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា។

ផ្នែកទី ២-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក-លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

- ប្រតិបត្តិការក្នុងវិស័យធនាគារ
មានធនាគារពាណិជ្ជចំនួន៥២ (ធនាគារក្នុងស្រុកចំនួន១៩ បុត្រសម្ព័ន្ធធនាគារបរទេសចំនួន១៧ សាខាធនាគារបរទេស ចំនួន១៤ និងធនាគាររបស់រដ្ឋចំនួន២) ធនាគារឯកទេសចំនួន ១៤ (ធនាគារក្នុងស្រុកចំនួន ០៦ និងធនាគារបរទេសចំនួន ០៨) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨០ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន០៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិន ទទួលប្រាក់បញ្ញើចំនួន៧៤) ក្រុមហ៊ុនភតិសន្យាចំនួន១៥ ការិយាល័យតំណាងធនាគារបរទេសចំនួន០៦ គ្រឹះស្ថានផ្តល់សេវា ទូទាត់ចំនួន២៤ និងគ្រឹះស្ថានឥណទានជនបទចំនួន២៤៦។
- ប្រតិបត្តិការអាជីវកម្ម និងចំណែកទីផ្សាររបស់ធនាគារ អេស៊ីលីដា នៅក្នុងវិស័យធនាគារ:
ធនាគារ អេស៊ីលីដា មានចំណែកទីផ្សារ ១៥,៥% និង ១៤,១% រៀងគ្នាសម្រាប់ប្រាក់បញ្ញើ និងកម្ចីឥណទានគិតត្រឹម ដំណាច់ឆ្នាំ២០១៩។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានលទ្ធផលល្អទាំងការ លក់ និងចំណូល។ លទ្ធផលសំខាន់ៗសម្រេចបានគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

លទ្ធផលសំខាន់ៗ	លទ្ធផលសម្រេចបាន ^១	
	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
សេវាឥណទាន		
ចំនួនឥណទានសកម្ម	៥៤២.៩៤៩	៥៣៦.៨៩១
សមតុល្យឥណទានសរុប (លានរៀល)	១៦.០១៦.៤២៣	១៥.៨០៨.៨១៤
សេវាបញ្ជី-សន្សំ		
ចំនួនគណនីសរុប	២.៧៣៦.៦៨២	២.៦២០.៧៧៨
ចំនួនទឹកប្រាក់សរុប (លានរៀល)	១៧.៩០៩.៨៦៥	១៧.៧៩៩.១៨៤
សេវាធនាគារអេឡិចត្រូនិក		
ប័ណ្ណអេឌីអិម អេស៊ីលីដា		
ចំនួនប័ណ្ណបោះផ្សាយសរុប	១.៣៤៥.២១៦	១.២៧៧.៧២៥
ចំនួនប្រតិបត្តិការសរុប	១០.០៤១.២៨០	២០.៤០៣.២០០
ទំហំទឹកប្រាក់សរុប (លានរៀល)	៦.៨២២.៤៤៧	១២.៥៤៨.០៦៦
សេវាធនាគារចល័ត		
ចំនួនអ្នកប្រើប្រាស់សរុប	១.៥៥៥.១១៧	១.២៧៦.៥២៨
ចំនួនប្រតិបត្តិការសរុប	២១.៩១៧.០៨០	២៨.២៦៤.៩៧២
ទំហំទឹកប្រាក់សរុប (លានរៀល)	២៦.០៩៥.៩៧៤	៣៧.៣០៣.១៣៧
សេវាអេស៊ីលីដាអ៊ិនធើណែត		
ចំនួនអ្នកប្រើប្រាស់សរុប	១១.៨៦១	១១.៣៣១
ចំនួនប្រតិបត្តិការសរុប	៣៨១.១៨៦	៥១០.២៩៧
ទំហំទឹកប្រាក់សរុប (លានរៀល)	៤.៩៣១.២៥៧	៥.២៣៥.៦១៦
សេវាអេស៊ីលីដាអ៊ីឌុបម៉េស		
ចំនួនដៃគូអាជីវកម្មសរុប	៤៣	៤៨
ចំនួនប្រតិបត្តិការសរុប	១៩៣.៨៥៩	៤៦៧.៦៦៨
ទំហំទឹកប្រាក់សរុប (លានរៀល)	១៥៨.៥៨២	២១៣.២៦២

^១ - ទិន្នន័យឆ្នាំ២០១៩ គឺជាលទ្ធផលជាក់ស្តែងនៃសមិទ្ធផលប្រចាំឆ្នាំ។

- ទិន្នន័យឆ្នាំ២០២០ គឺជាសមិទ្ធផលពាក់កណ្តាលឆ្នាំទី១។

- ចំនួនឥណទានសកម្មនិងសមតុល្យឥណទាន ចំនួនគណនីសរុបនិងសមតុល្យប្រាក់បញ្ញើ ចំនួនប័ណ្ណបោះផ្សាយ ចំនួនអ្នកប្រើប្រាស់ ដៃគូអាជីវកម្ម ម៉ាស៊ីនអេឌីអិម ពាណិជ្ជករ ការិយាល័យ និងបុគ្គលិក គឺជាទិន្នន័យបង្ករសរុប។

- ចំនួននិងទំហំទឹកប្រាក់នៃប្រតិបត្តិការគឺជាទិន្នន័យសរុបប្រចាំខែ។

លទ្ធផលសំខាន់ៗ	លទ្ធផលសម្រេចបាន ^២	
	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា		
ចំនួនម៉ាស៊ីនសរុប	៦៨៨	៦៨៣
ចំនួនប្រតិបត្តិការសរុប	១២.០៩៩.៨០២	២៤.១៨១.២៣១
ទំហំទឹកប្រាក់សរុប (លានរៀល)	៨.៦១៣.៦៧០	១៥.៩២៩.១៩៧
ម៉ាស៊ីនឆ្លុកកាត អេស៊ីលីដា		
ចំនួនម៉ាស៊ីនឆ្លុកកាតសរុប	៤.៣៥០	៤.២៨៩
ចំនួនប្រតិបត្តិការសរុប	១.១៧៤.១៥៩	២.៤១២.៩៣៨
ទំហំទឹកប្រាក់សរុប (លានរៀល)	៣៤៩.៥៧១	៨៤៩.៣៩២
កូដ QR នៅតាមហាងទំនិញនានា		
ចំនួនពាណិជ្ជករបំពាក់កូដ QR	៤១.៩៨២	៣០.៩៨៩
ចំនួនប្រតិបត្តិការសរុប	១.០២០.៨៧៤	៧៣៥.៣១២
ទំហំទឹកប្រាក់សរុប (លានរៀល)	៨៥.៧៥៣	៩០.៨៨៦
ផ្សេងៗ		
ចំនួនការិយាល័យសរុប	២៦៣	២៦២
ចំនួនបុគ្គលិកសរុប	១១.៩៩២	១១.៩៩៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ក្នុង និងក្រៅប្រទេស)		
ចំនួនការិយាល័យសរុប	៥៦	៥៣
ចំនួនបុគ្គលិកសរុប	១.៦៥៨	១.៦៥៨

ខ-របាយសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ចំណូលការប្រាក់	៥១២.១៧៦	៨៩,៦៦%	៤៩៩.០០៥	៨៨,២៨%
២	ចំណូលកម្រៃ និងជើងសា	៤១.៣៣៤	៧,២៤%	៤៧.៨៥៦	៨,៤៧%
៣	ចំណូលផ្សេងៗ	១៧.៧៣១	៣,១០%	១៨.៤១៤	៣,២៦%
ចំណូលសរុប		៥៧១.២៤១	១០០%	៥៦៥.២៧៥	១០០%

^២ - ទិន្នន័យឆ្នាំ២០១៩ គឺជាលទ្ធផលជាក់ស្តែងនៃសមិទ្ធផលប្រចាំឆ្នាំ។

- ទិន្នន័យឆ្នាំ២០២០ គឺជាសមិទ្ធផលពាក់កណ្តាលឆ្នាំទី១។

- ចំនួនគណនាសកម្មនិងសមតុល្យគណនា ចំនួនគណនីសរុបនិងសមតុល្យប្រាក់បញ្ញើ ចំនួនប័ណ្ណបោះផ្សាយ ចំនួនអ្នកប្រើប្រាស់ ដៃគូអាជីវកម្ម ម៉ាស៊ីនអេធីអឹម ពាណិជ្ជករ ការិយាល័យ និងបុគ្គលិក គឺជាទិន្នន័យបង្ក្រាបសរុប។

- ចំនួននិងទំហំទឹកប្រាក់នៃប្រតិបត្តិការគឺជាទិន្នន័យសរុបប្រចាំខែ។

ផ្នែកទី ៣-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលបានភ្ជាប់មកជាមួយ
របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ផ្នែកទី ៤-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះផ្ដោតសំខាន់លើលទ្ធផលប្រតិបត្តិការ និងលទ្ធផលហិរញ្ញវត្ថុដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក)។ មានតែសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារប៉ុណ្ណោះត្រូវបានយកមកធ្វើការពិភាក្សា និងវិភាគ។

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១-ការវិភាគចំណូល

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រភពចំណូលធំៗចំនួនបីគឺ ចំណូលការប្រាក់ ចំណូលកម្រៃនិងជើងសារ និងចំណូលផ្សេងៗ។

- ✚ ចំណូលការប្រាក់៖ រួមមានចំណូលការប្រាក់ពីឥណទាននិងបុរេប្រទាន ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងការវិនិយោគហិរញ្ញវត្ថុ។
- ✚ ចំណូលកម្រៃ និងជើងសារ៖ រួមមានកម្រៃជើងសារ កម្រៃជើងសារបានពីភ្នាក់ងារធានារ៉ាប់រង កម្រៃពីម៉ាស៊ីនអេធីអឹម កម្រៃពីការសងឥណទានមុនកាលកំណត់ កម្រៃពីសេវាប្រាក់បញ្ញើ កម្រៃពីសេវាធានា និងកម្រៃពីការបណ្តុះបណ្តាល។
- ✚ ចំណូលផ្សេងៗ៖ រួមមានចំណេញពីការប្តូររូបិយប័ណ្ណ ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ ភាគលាភលើការវិនិយោគហិរញ្ញវត្ថុ និងចំណូលផ្សេងៗ។

២-ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល (គិតជាលានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ចំណូលការប្រាក់	៥១២.១៧៦	៨៩,៦៦%	៤៩៩.០០៥	៨៨,២៨%
២	ចំណូលកម្រៃ និងជើងសារ	៤១.៣៣៤	៧,២៤%	៤៧.៨៥៦	៨,៤៧%
៣	ចំណូលផ្សេងៗ	១៧.៧៣១	៣,១០%	១៨.៤១៤	៣,២៦%
ចំណូលសរុប		៥៧១.២៤១	១០០%	៥៦៥.២៧៥	១០០%

ចំណូលសរុបចំនួន ៥៧១.២៤១ លានរៀល ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ភាគច្រើនបានមកពីចំណូលការប្រាក់ដែលមានចំណែក ៨៩,៦៦% នៃចំណូលសរុប និងដោយមានការកើនឡើង ១,០៦% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី២ ឆ្នាំ២០១៩។

៣-ការវិភាគគម្លាតចំណេញដុល

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំក្នុងទម្រង់ជា របាយការណ៍ដែលមិនបង្ហាញពីគម្លាតចំណេញដុលទេ។ ចំណូលការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់សរុប ដែលនឹងត្រូវយកមកបង្ហាញនៅក្នុងការវិភាគចំណេញ/(ខាត)មុនបង់ពន្ធ ដូចខាងក្រោម។

៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	គម្លាត	
			ចំនួន	ភាគរយ
ចំណូលការប្រាក់	៥១២.១៧៦	៤៩៩.០០៥	១៣.១៧១	២,៦៤%
ចំណាយការប្រាក់	(១៥៤.៨៣៧)	(១៦៤.៦២១)	៩.៧៨៤	-៥,៩៤%
ចំណូលការប្រាក់សុទ្ធ	៣៥៧.៣៣៩	៣៣៤.៣៨៤	២២.៩៥៥	៦,៨៦%
ចំណូលកម្រៃ និងជើងសា	៤១.៣៣៤	៤៧.៨៥៦	(៦.៥២២)	-១៣,៦៣%
ចំណាយកម្រៃ និងជើងសា	៣៨៦	(៩៧៣)	១.៣៥៩	-១៣៩,៦៧%
ចំណូលកម្រៃ និងជើងសាសុទ្ធ	៤១.៧២០	៤៦.៨៨៣	(៥.១៦៣)	-១១,០១%
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ របស់ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ និងគណនីត្រូវទទួលផ្សេងៗ	(៣៨.៤៦៣)	(២៩.៩៨៨)	(៨.៤៧៥)	២៨,២៦%
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃ តម្លៃកិច្ចសន្យាក្រៅតារាងតុល្យការ	៨១៤	៩៥៦	(១៤២)	-១៤,៨៥%
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	(៣៧.៦៤៨)	(២៩.០៣២)	(៨.៦១៦)	២៩,៦៨%
ចំណូលសុទ្ធបន្ទាប់ពីសំវិធានធនសម្រាប់ឱន ភាពនៃតម្លៃ	៣២១.៤១១	៣៥២.២៣៤	៩.១៧៧	២,៦១%
ចំណូលផ្សេងៗ	១៧.៧៣១	១៨.៤១៤	(៦៨៣)	-៣,៧១%
ចំណាយទូទៅ និងរដ្ឋបាល	(២១៩.៩៤០)	(២២១.១៩៥)	១.២៥៥	-០,៥៧%
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ	១៥៩.២០៣	១៤៩.៤៥៤	៩.៧៤៩	៦,៥២%

នៅត្រីមាសទី២ ឆ្នាំ២០២០ ប្រាក់ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញបានកើនឡើង ៩.៧៤៩ លានរៀល ឬ ៦,៥២% បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។ ចំណូលការប្រាក់បានកើនឡើង ២,៦៤% ខណៈពេលដែលចំណាយការប្រាក់ បានថយចុះ ៥,៩៤% ដែលនាំឱ្យមានការកើនឡើងនូវចំណូលការប្រាក់សុទ្ធ ៦,៨៦%។

៥-ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	គម្លាត	
			ចំនួន	ភាគរយ
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ	១៥៩.២០៣	១៤៩.៤៥៤	៩.៧៤៩	៦,៥២%
ចំណាយពន្ធលើប្រាក់ចំណេញ	(៣៥.៣៨៩)	(២៨.៩៤៧)	(៦.៤៤២)	២២,២៥%
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	១២៣.៨១៤	១២០.៥០៧	៣.៣០៧	២,៧៤%

នៅត្រីមាសទី២ ឆ្នាំ២០២០ ប្រាក់ចំណេញសម្រាប់រយៈពេលនេះខ្ពស់ជាងត្រីមាសទី២ ឆ្នាំ២០១៩ ចំនួន ៣.៣០៧លានរៀល ត្រូវជា ២,៧៤%។ ការកើនឡើងនេះគឺបណ្តាលមកពីការកើនឡើងនូវចំណូលការប្រាក់សុទ្ធចំនួន ៦,៨៦% ស្មើនឹង ២២.៩៥៥ លានរៀល ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

៦-ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

លទ្ធផលលម្អិតសរុប (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	គម្លាត	
			ចំនួន	ភាគរយ
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	១២៣.៨១៤	១២០.៥០៧	៣.៣០៧	២,៧៤%
លទ្ធផលលម្អិតផ្សេងៗ៖				
ធាតុដែលនឹងមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត៖ ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	(៤.៨៥៥)	(១.៧៤៥)	(៣.១១០)	១៧៨,២៣%
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅការិយបរិច្ឆេទបន្ទាប់ទៅចំណេញ ឬខាត៖ លម្អៀងពីការប្តូររូបិយប័ណ្ណ	៣.១៧៣	៣.២៤៤	(៧១)	-២,១៨%
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប	១២២.១៣២	១២២.០០៦	១២៦	០,១០%

៧-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ធនាគារត្រូវបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាផ្លូវការនៅលើ ផ.ម.ក. នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ភាគហ៊ុន ត្រូវបានធ្វើបរិស្ថាន។

ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

- (ក). ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើស្ទើរតែគ្រប់វិស័យទាំងអស់រួមទាំងធនាគារ និងហិរញ្ញវត្ថុ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាសំខាន់ទៅលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។ ឧស្សាហកម្មទេសចរណ៍រួមទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរបស់របរទាក់ទងនឹងម្ហូបអាហារបានរងផលប៉ះពាល់យ៉ាងខ្លាំង។ អចលនទ្រព្យ និងសំណង់ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ សហគ្រាសគ្រប់ប្រភេទចាប់ពីសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យមរហូតដល់សហគ្រាសសាជីវកម្មមិនអាចគេចផុតពីផលប៉ះពាល់ធ្ងន់ធ្ងរទាំងនោះបានទេ។ កត្តាទាំងអស់នេះបណ្តាលឱ្យមានតម្រូវការទាបសម្រាប់កំណើនឥណទាន និងការផ្ទេរប្រាក់ក្នុងស្រុកក៏ដូចជាការផ្ទេរប្រាក់ឆ្លងប្រទេសផងដែរ។
- (ខ). ដើម្បីគាំទ្រដល់ធនាគារ និងហិរញ្ញវត្ថុ ឱ្យមានសន្ទនីយភាពបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការទុនរបស់ខ្លួន ធនាគារជាតិនៃកម្ពុជាបានបន្តបន្ថយអនុបាតមួយចំនួនដូចជា៖ សាធនភាព ទ្រនាប់ដើមទុន ប្រាក់បម្រុងកាតព្វកិច្ច។ល។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកាត់បន្ថយពន្ធកាត់ទុកទាំងប្រាក់កម្ចីពីបរទេស និងប្រាក់បញ្ញើមានកាលកំណត់ក៏ដូចជាបង្កើតសន្ទនីយភាពបន្ថែមទៀតនៅលើទីផ្សារដែលថ្លៃដើមទាប។ កត្តាទាំងនេះបានផ្តល់ឱកាសសម្រាប់ការប្រកួតប្រជែងថ្លៃដែលអាចប៉ះពាល់ដល់ចំណូលរបស់ធនាគារ។ ទោះបីជាវាផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណេញសម្រាប់រយៈពេលខ្លីក៏ដោយ តែវាផ្តល់ផលវិជ្ជមានសម្រាប់រយៈពេលវែង។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដែលការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនអាចអនុវត្តបានចំពោះធនាគារឡើយ។

៣-ការវិភាគលើពន្ធ

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃប្រទេសនីមួយៗ ដូច្នេះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមានកាតព្វកិច្ចបង់ពន្ធតាមការកំណត់របស់អាជ្ញាធរពន្ធដារនីមួយៗ។

ការបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជាកាតព្វកិច្ច និងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ដល់ ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងសង្គម និងកំណើនសេដ្ឋកិច្ចផងដែរ។

៤-ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

គុណភាពទ្រព្យសកម្មឥណទានរបស់ធនាគារមួយចំនួនបានថយចុះ តែទោះយ៉ាងណាក៏ដោយ ធនាគារមិនមានធាតុប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលខុសពីធម្មតាជាសារវន្តនោះទេ។ លក្ខខណ្ឌសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ អាចប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ការលក់ និងចំណូលរបស់សម្ព័ន្ធធនាគារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុង ត្រីមាសទី២ ឆ្នាំ២០១៩ មិនមានការប្រែប្រួលជាសារវន្តទេ។

ឃ-ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកមានស្ថិរភាពប្រហែល ៤.០០០រៀលក្នុង១ដុល្លារអាមេរិក យ៉ាងហោចណាស់ក្នុង រយៈពេល៣ឆ្នាំចុងក្រោយនេះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអនុវត្តតាមបទប្បញ្ញត្តិ និងគោលការណ៍ផ្ទៃក្នុងរបស់ខ្លួនយ៉ាង ម៉ឺងម៉ាត់ ទៅលើកម្រិតកំណត់អំពីស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណនីមួយៗ និងសរុប ($\pm ២០\%$) ធៀបនឹងមូលនិធិផ្ទាល់សុទ្ធរបស់ ធនាគារ។ ផ្នែកលើមូលដ្ឋាននេះ ការប្រែប្រួលនៃអត្រាប្តូររូបិយប័ណ្ណមានផលប៉ះពាល់តិចតួចមកលើធនាគារ ប៉ុន្តែផលប៉ះពាល់ នោះត្រូវបានធ្វើការវាស់វែង ត្រួតពិនិត្យ និងគ្រប់គ្រងជាប្រចាំថ្ងៃ។

ធនាគារបានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការផ្តល់អត្រាការប្រាក់ថេរ (ទាំងលើប្រាក់បញ្ញើ និងឥណទាន) ដែលមិន ជាប់ទាក់ទិនដោយផ្ទាល់ជាមួយនឹងការប្រែប្រួលនៃអត្រាការប្រាក់ក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិឡើយ។ ដូចនេះ ហានិភ័យអត្រាការ ប្រាក់អាចត្រូវបានវាស់វែង ត្រួតពិនិត្យ និងគ្រប់គ្រងជាប្រចាំ ដើម្បីបញ្ចៀសរាល់ផលប៉ះពាល់ជាសារវន្តដល់លទ្ធផលអាជីវកម្ម របស់ធនាគារ។ មានផលប៉ះពាល់ខ្លះដល់លទ្ធផលអាជីវកម្មរបស់ធនាគារពីហានិភ័យអត្រាការប្រាក់ ដោយសារការប្រកួតប្រជែង នៅក្នុងទីផ្សារក្នុងតំបន់។

ធនាគារមិនបានធ្វើប្រតិបត្តិការជួញដូរដែលមានទម្រង់ជា commodity នោះទេ។

ង-ផលប៉ះពាល់នៃអតិផរណា

អតិផរណាមានផលប៉ះពាល់តិចតួចទៅលើអាជីវកម្មរបស់ធនាគារ ដោយហេតុថាអត្រាអតិផរណាត្រូវបានរក្សាស្ថិតនៅក្នុងកម្រិត មួយទាបដោយរដ្ឋាភិបាលដែលមានចន្លោះពី ២,៣% ទៅ ២,៩% នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល

▪ គោលនយោបាយសេដ្ឋកិច្ច៖

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចនឹងធ្លាក់ចុះ ១,៩% នៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ កូវីដ-១៩។ ប្រទេសកម្ពុជាបានធ្លាក់ចុះតម្រូវការពីដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ភាពខ្លាំងនៃកំណើនសេដ្ឋកិច្ចគឺពឹងផ្អែកទៅលើ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។ វិស័យទេសចរណ៍ វិស័យសំណង់និងអចលនទ្រព្យបាន ថយចុះយ៉ាងខ្លាំងលើកលែងតែវិស័យកសិកម្ម។ ទោះយ៉ាងណាវាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣,៥% នៅក្នុងឆ្នាំ ២០២១ ខណៈពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ៥,៥% ក្នុងឆ្នាំ២០២០

ដោយរំពឹងថានឹងកើនឡើងមកវិញដល់ ៥,៩% ក្នុងឆ្នាំ២០២១ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំ ចុះ ១,៦% ក្នុងឆ្នាំ២០២០ ហើយរំពឹងថានឹងកើនឡើងដល់ ៦,១% នៅឆ្នាំ ២០២១។^{៣៤៥}

▪ **គោលនយោបាយសារពើពន្ធ៖**

រាជរដ្ឋាភិបាលកម្ពុជាប្រមូលពន្ធបាន ២.៩៥៦ ប៊ីលានដុល្លារអាមេរិក ជាចំណូលពីគ្រប់ប្រភពពន្ធទាំងអស់ ដែលលទ្ធផលនេះមាន ការថយចុះតិចតួចគឺ ០,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ១,៦៨ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ១៨១,៦៨ លានដុល្លារ អាមេរិក ឬស្មើនឹង ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង ៥៩,០៩% នៃផែនការប្រចាំឆ្នាំ២០២០។ តួលេខពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា អគ្គនាយកដ្ឋានប្រមូលបាន ១.២៧២ ប៊ីលានដុល្លារអាមេរិក ជាពន្ធគយ និងរដ្ឋាករ ដែលលទ្ធផលនេះមានការធ្លាក់ចុះចំនួន ១៦%។ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានបញ្ជាក់ថា ប្រភព ចំណូលសំខាន់ៗចំនួនពីរបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលនេះគឺ ការប្រមូលពន្ធអាករលើតម្លៃបន្ថែមកើនឡើង ៤,៨៣% ស្មើនឹងប្រមាណជា ៣៣៩,៤ លានដុល្លារអាមេរិក ខណៈការប្រមូលពន្ធលើប្រាក់ចំណូលកើនឡើង ២៣,០៣% ស្មើនឹង ៦៦៤,១ លានដុល្លារអាមេរិក។^{៦ ៧}

▪ **គោលនយោបាយរូបិយវត្ថុ៖**

រូបិយវត្ថុទូទៅ (M2) មានកំណើន ១១,៥% ទាបជាងកំណើនក្នុងត្រីមាសដូចគ្នាក្នុងឆ្នាំមុន ២៣,៤% ដែលមូលហេតុចម្បងគឺ បណ្តាលមកពីកំណើនទាបនៃប្រាក់បញ្ញើជារូបិយប័ណ្ណ ៧,២% ដោយសារការថយចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើ ទោះជាប្រាក់រៀលបានកើនឡើងខ្ពស់ដល់ ៤១% ក៏ដោយ។ ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយការលក់ប្រាក់រៀលដល់គ្រឹះស្ថានធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មប្រាក់ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់ រៀល។ ធនាគារជាតិនៃកម្ពុជា បានបញ្ចុះអត្រាប្រាក់ប្រុងកាតព្វកិច្ចពី ៨% ចំពោះប្រាក់បញ្ញើជាប្រាក់រៀល និង១២,៥% ចំពោះប្រាក់បញ្ញើជាប្រាក់ដុល្លារអាមេរិក និងកម្ចីអនិវាសនជនមកត្រឹម ៧% ដែលអាចផ្តល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុប្រមាណ ១,៨ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការផ្តល់ឥណទានដើម្បីចាក់បញ្ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ អត្រាការប្រាក់លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល ត្រូវបានកាត់បន្ថយក្នុងកម្រិតសមស្រប រីឯអត្រាការប្រាក់លើប្រតិបត្តិការ ផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ក៏ត្រូវបានបន្ទាបចាប់ពីខែមីនាមក ដើម្បីបង្កើនកម្រិតសន្ទនីយភាពក្នុងប្រព័ន្ធ ធនាគារ និងកាត់បន្ថយថ្លៃដើមនៃឥណទានជាប្រាក់រៀល។ ការចេញផ្សាយ NCD ចារឹកជាប្រាក់រៀល បានកើនឡើង ២៧,២% (ទំហំចេញផ្សាយ ៥,១ទ្រីលានរៀល) និងជាប្រាក់ដុល្លារអាមេរិក កើន ១១,៨% (ទំហំចេញផ្សាយ ១៣,៤ប៊ីលានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ NCD សម្រាប់ធ្វើជាវត្ថុធានា LPCO ស្របពេលកំណើនឡើងនៃប្រាក់បម្រុងលើស

^៣ <https://en.vietnamplus.vn/cambodia-forecasts-economic-contraction-of-19-percent-this-year/174864.vnp>

^៤ <https://www.adb.org/countries/cambodia/economy>

^៥ <https://www.nordeatrade.com/en/explore-new-market/cambodia/economy>

^៦ <https://www.khmertimeskh.com/50746069/cambodia-collects-2-95-billion-as-fiscal-revenue-in-first-half-of-2020/>

^៧ <https://www.phnompenhpost.com/business/govt-collects-168b-tax-revenue>

ដែលបណ្តាលមកពីការកាត់បន្ថយអត្រាបម្រុងកាតព្វកិច្ច។ ចំណែកប្រតិបត្តិការ LPCO ត្រូវបានធ្វើឡើងចំនួន១២លើក ដោយទំហំទឹកប្រាក់ដេញថ្លៃជោគជ័យបានកើនឡើង ៥៦,៤% (២,៨ទ្រីលានរៀល) ដែលបណ្តាលមកពីកំណើនតម្រូវការ ប្រាក់រៀលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ឥណទានជាប្រាក់រៀល និងបង្ការហានិភ័យសន្ទនីយភាពជា ប្រាក់រៀល។ គោលនយោបាយបន្ទាបជាអប្បបរមានូវអត្រាការប្រាក់ដេញថ្លៃនៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការ ធានា (LPCO) ចំពោះគ្រប់ឥណទានទាំងអស់ចំនួន ០,៥% បានរួមចំណែកបន្ថយអត្រាការប្រាក់ឥណទានជាប្រាក់រៀលពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់អតិថិជន។ ^៨ 

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

បានអាន និងឯកភាព 

 ហត្ថលេខា 
 នាយ សៀន

ប្រធានក្រុមប្រឹក្សាភិបាល

^៨ របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិ នៃកម្ពុជា

ការិយាល័យកណ្តាល ៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩ | ទូរសារ ៖ ០២៣ ៤៣០ ៥៥៥
acledabank@acledabank.com.kh | www.acledabank.com.kh
ប្រអប់សំបុត្រលេខ ៖ ១១៤៩ | SWIFT Code ៖ ACLBKHPP

ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ ២៤ម៉ោង)
ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh